



ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
នាយកដ្ឋានផែនការ ស្ថិតិ និងសរុប

លក្ខខណ្ឌការងារ

ចំណងជើងនៃការប្រឹក្សាយោបល់ ៖ ដើម្បីបញ្ចប់ផែនការយុទ្ធសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ
ប្រភេទនៃប្រឹក្សាយោបល់ ៖ ទីប្រឹក្សាជាតិ

១. សាវតារ

ដើម្បីការពារកុមារពីអំពើហឹង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ចព្រមទាំងគាំទ្រដល់ការទទួលបានយុត្តិធម៌និងការថែទាំប្រកបដោយគុណភាពសម្រាប់រដ្ឋនានាដែលមានប្រព័ន្ធការពារកុមារប្រកបដោយប្រសិទ្ធភាព ។ ធាតុសំខាន់មួយនៃប្រព័ន្ធនោះគឺភាពអាចរកបាន និងការប្រើប្រាស់ទិន្នន័យការពារកុមារដើម្បីកែលម្អសេវាការពារកុមារតាមលក្ខណៈសម្របសម្រួលតាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មានការពារកុមារ(CPI MS) ។ CPI MS គឺជាសំណុំរួមបញ្ចូលគ្នានៃដំណើរការនិងប្រព័ន្ធសម្រាប់ការប្រមូល ការវិភាគនិងការបកស្រាយទិន្នន័យដែលប្រើក្នុងការធ្វើផែនការ ការអនុវត្តនិងការវាយតម្លៃកម្មវិធីការពារកុមារ ។

រាជរដ្ឋាភិបាលកម្ពុជានិងកម្មវិធីប្រចាំប្រទេសរបស់អង្គការយូនីសេហ្វឆ្នាំ២០២២-២០២៦ មានគោលបំណងពិសេសក្នុងការផ្តល់អាទិភាពដល់ការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានការពារកុមារ(CPI MS) ។ ដូច្នេះក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួង ស.អ.យ. និង UNI CEF បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងដៃគូអង្គការមិនមែនរដ្ឋាភិបាលដើម្បីអភិវឌ្ឍ និងដំណើរការគ្រប់គ្រងប្រព័ន្ធព័ត៌មានការពារកុមារ(CPI MS) សម្រាប់ប្រទេសកម្ពុជា ។ ជាផ្នែកមួយនៃដំណើរការនេះឯកសារមួយចំនួនត្រូវបានបង្កើតឡើងដែលរួមមានរបាយការណ៍ ផែនទីដែលបានវាយតម្លៃការប្រមូលទិន្នន័យ និងយន្តការគ្រប់គ្រងព័ត៌មានដែលមានស្រាប់ទាក់ទងនឹងកិច្ចការពារកុមារ និងភាពខ្វះខាតនៃប្រព័ន្ធកិច្ចការពារកុមារនៅកម្ពុជា ។ ក្របខ័ណ្ឌត្រួតពិនិត្យរបស់CPI MSមានសូចនាករចំនួន៥០ ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការវាយតម្លៃលើប្រព័ន្ធការពារកុមារ របាយការណ៍វិភាគតម្រូវការ CPI MS និងសេចក្តីព្រាងយុទ្ធសាស្ត្រ CPI MS ដំបូងនៅខែមិថុនាឆ្នាំ២០២០ ដោយផ្អែកលើលទ្ធផលនៃសិក្ខាសាលារៀបចំផែនការយុទ្ធសាស្ត្រជាមួយក្រសួងពាក់ព័ន្ធ ។

២. គោលបំណង

គោលបំណងនៃការពិគ្រោះយោបល់នេះគឺដើម្បីបញ្ចប់ផែនការយុទ្ធសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ(CPI MS) ។ ផែនការយុទ្ធសាស្ត្រនេះនឹងត្រូវប្រើប្រាស់ដោយក្រសួង ស.អ.យ. ដើម្បីដឹកនាំការអភិវឌ្ឍ ការកសាងសមត្ថភាព និងការអនុវត្ត CPI MS ២០២២-២០២៦ ។

៣. គោលដៅ

គោលដៅសំខាន់នៃប្រឹក្សាយោបល់មានចំនួនពីរ ៖

- ១. ធ្វើការពិនិត្យឃ្នកចត់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ CPI MS ដែលមានស្រាប់និងឯកសារពាក់ព័ន្ធ
- ២. បង្កើតផែនការយុទ្ធសាស្ត្រ CPI MS ដែលទទួលបានការអនុម័តពីឯកឧត្តម រដ្ឋមន្ត្រីក្រសួង ស.អ.យ.

៤. វិសាលភាពនិងវិធីសាស្ត្រ

ទាក់ទងនឹងកិច្ចការការងារទីប្រឹក្សាត្រូវបានគេរំពឹងថានឹងបំពេញការកិច្ចដូចខាងក្រោម ៖

- ពិនិត្យឡើងវិញនូវ គោលនយោបាយ ទស្សនៈវិស័យ និងទិសដៅរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារដើម្បីស្វែងយល់ពីទិសដៅ និងអាទិភាពរបស់រដ្ឋាភិបាលលើការគ្រប់គ្រងទិន្នន័យ និងស្ថានភាពបច្ចុប្បន្ន និងចំណុចខ្វះខាត ។ល។
- ពិនិត្យមើលសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារដែលមានស្រាប់ និងឯកសារពាក់ព័ន្ធ ។
- កំណត់យុទ្ធសាស្ត្រ ឬផែនការ សម្រាប់ក្រសួង ស.អ.យ. ក្នុងការធ្វើការជាមួយដៃគូដើម្បីអភិវឌ្ឍ និងធ្វើប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ។
- រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ និងជួយរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាបន្តបន្ទាប់ និងកិច្ចប្រជុំដើម្បីទទួលបានធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីបញ្ចប់ផែនការយុទ្ធសាស្ត្រ ។
- បញ្ចប់ផែនការយុទ្ធសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារសម្រាប់កម្ពុជា និងទទួលបានការអនុម័តពីឯកឧត្តមរដ្ឋមន្ត្រីក្រសួង ស.អ.យ. ។

៥. សកម្មភាព និងលទ្ធផល

ទីប្រឹក្សាយោបល់ត្រូវបានរំពឹងថានឹងផ្តល់លទ្ធផលដូចខាងក្រោមនេះតាមចំនួនថ្ងៃធ្វើការដែលបានរៀបរាប់ខាងក្រោម ។

ល.រ	ការពិពណ៌នាអំពីសកម្មភាព	ចំនួនថ្ងៃធ្វើការដែលពាក់ព័ន្ធ	រយៈពេល
១	ផលិតរបាយការណ៍ចាប់ផ្តើមដោយផ្អែកលើការពិនិត្យឡើងវិញលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ CPI MS ដែលមានស្រាប់និងឯកសារពាក់ព័ន្ធនិងការប្រតិបត្តិវិភាគនិងផែនការដែលមានមាតិកាពន្យល់នៃផែនការយុទ្ធសាស្ត្រ CPI MS	៣	សីហា
២	រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ CPI MS និងជួយក្រសួង ស.អ.យ. ដើម្បីធ្វើសិក្ខាសាលាពិគ្រោះយោបល់និងកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីទទួលបានធាតុចូលពីភាគីពាក់ព័ន្ធដើម្បីបញ្ចប់ផែនការ	២០	សីហា-តុលា ២០២១
៣	ការបញ្ចប់ផែនការយុទ្ធសាស្ត្រ CPI MS ដែលទទួលបានការអនុម័តពីរដ្ឋមន្ត្រីក្រសួង ស.អ.យ.	២	វិច្ឆិកា ២០២១
	សរុប	២៥	១ ខែ

៦. តម្រូវការរបាយការណ៍

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ CPI MS ត្រូវដាក់ជូនតាមអង្គប្រឹក្សាជាតិសាខាខ្មែរនិងអង្គភាព

- ផែនការសកម្មភាពរៀបចំ ផែនការយុទ្ធសាស្ត្រ CPI MS ត្រូវដាក់ជូននៅថ្ងៃទី១៦ សីហា ២០២១
- សេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រ CPI MS ត្រូវដាក់ជូននៅថ្ងៃទី៣០ សីហា ២០២១
- សេចក្តីព្រាងបញ្ចប់ នៃផែនការយុទ្ធសាស្ត្រ CPI MS ត្រូវដាក់ជូននៅមុនថ្ងៃទី៣០ វិច្ឆិកា ២០២១

៧. រយៈពេល

កាលវិភាគចង្អុលបង្ហាញនៃកាលវិភាគសកម្មភាពឬពេលវេលាគម្រោងនឹងត្រូវបង្កើតឡើង ដោយទីប្រឹក្សាយោបល់ និងអនុម័តដោយ ក្រសួង ស.អ.យ. និងយូនីសេហ្វ។ ក្នុងករណីមានការពន្យារពេលឬការកែតម្រូវដែលត្រូវការសម្រាប់ កាលវិភាគសកម្មភាពនិងការកំណត់ពេលវេលាដោយសារហេតុផលផ្សេងៗ ទីប្រឹក្សាត្រូវពិគ្រោះនិងស្វែងរកការយល់ព្រម ជាមុនពី ក្រសួង ស.អ.យ. និងយូនីសេហ្វ។

- ពេលវេលាចាប់ផ្តើម ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
- ពេលវេលាបញ្ចប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

ការចំណាយលើការធ្វើដំណើរ និងស្នាក់នៅសម្រាប់ដំណើរទស្សនកិច្ចនឹងក្លាយជាផ្នែកមួយនៃសំណើហិរញ្ញវត្ថុ ក្រោមសេវាកម្មប្រឹក្សាយោបល់នេះ។

៨. ត្រូវការជំនាញ ឬចំណេះដឹង និងបទពិសោធន៍

ទីប្រឹក្សាត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម។ ថ្លៃឈ្នួលជាក់ស្តែងនឹងត្រូវចាត់ជាមួយបុគ្គលដែលបានជ្រើសរើស។

- សញ្ញាបត្រសាកលវិទ្យាល័យកម្រិតខ្ពស់(ថ្នាក់អនុបណ្ឌិតឬសមមូលឬបណ្ឌិត) ក្នុងវិស័យការងារសង្គម ការ ការពារកុមារ សុខុមាលភាពកុមារ ឬគាំពារសង្គម
- បទពិសោធន៍វិជ្ជាជីវៈយ៉ាងតិច ៥ ឆ្នាំក្នុងការអភិវឌ្ឍ និងការកសាងសមត្ថភាពតាមឧត្តមគតិសម្រាប់ការងារ សង្គម/កិច្ចការពារកុមារនិងប្រព័ន្ធព័ត៌មាន
- បង្ហាញសមត្ថភាពក្នុងការធ្វើការជាមួយមន្ត្រីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍និងបង្កើតទំនាក់ទំនងប្រកបដោយ សុខដុមនិងប្រសិទ្ធភាព
- ចំណេះដឹងអំពីរចនាសម្ព័ន្ធ ក្រសួង ស.អ.យ. និងក្រសួង ស្ថានប័នពាក់ព័ន្ធបច្ចុប្បន្ន និង គោលនយោបាយ និងផែនការ
- ជំនាញអន្តរបុគ្គល ការសម្របសម្រួលនិងទំនាក់ទំនងល្អ
- ស្ទាត់ជំនាញក្នុងការនិយាយនិងសរសេរភាសាអង់គ្លេសនិងភាសាខ្មែរ

៩. បញ្ហារដ្ឋបាល

ក្រសួង ស.អ.យ. នឹងផ្តល់ការគាំទ្រផ្នែករដ្ឋបាលដើម្បីជួយសម្រួលដល់ការទទួលបានព័ត៌មាននិងទិន្នន័យក៏ដូច ជាធ្វើការសំភាសន៍ជាមួយភាគីពាក់ព័ន្ធនៅក្នុងក្រសួង ស.អ.យ.។ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ -១៩ ទីប្រឹក្សាត្រូវ រក្សាវិធានការសុវត្ថិភាពហើយអាចធ្វើការនៅផ្ទះរបស់ខ្លួនផ្ទាល់របស់ខ្លួន និងធ្វើការប្រជុំពាក់ព័ន្ធត្រូវធ្វើការសម្រប សម្រួលជាមួយនាយកដ្ឋានផែនការ ស្ថិតិ និងសរុប

១០. អ្នកគ្រប់គ្រងគម្រោង/អ្នកគ្រប់គ្រងកិច្ចសន្យានិងអ្នកពាក់ព័ន្ធចំណែងផ្សេងៗ

ការពិគ្រោះយោបល់នេះនឹងត្រូវបានត្រួតពិនិត្យរួមគ្នាដោយលោក **ទឹង ជាតិ** ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងសរុប និងលោកស្រី **ខូរ ផាន់ណេត** មន្ត្រីអង្គការយូនីសេហ្វ ។ ចំពោះការងារប្រចាំថ្ងៃទីប្រឹក្សាត្រូវរាយការណ៍ទៅលោក **ទឹង ជាតិ** ។ ចំពោះការងារប្រចាំថ្ងៃទីប្រឹក្សាត្រូវរាយការណ៍ទៅលោក **ទឹង ជាតិ** ។ រាល់ការផ្លាស់ប្តូរឬការធ្វើវិសោធនកម្មកិច្ចសន្យាត្រូវមានការយល់ព្រមរួមគ្នាពីក្រសួង ស.អ.យ. និងអង្គការយូនីសេហ្វ ។

១១. កាលវិភាគទូទាត់ (សូមភ្ជាប់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន) ៖

ការទូទាត់នឹងត្រូវបានបង់ជា ៣ ដំណាក់កាលដោយផ្អែកលើ ៖

- ១. ការទូទាត់ដំបូង (៣០%) នឹងត្រូវទូទាត់នៅពេលបញ្ចប់ផែនការសកម្មភាពរៀបចំផែនការយុទ្ធសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ដែលទទួលបានការឯកភាពពីក្រសួង ស.អ.យ. និងយូនីសេហ្វ ។
- ២. ការទូទាត់លើកទី២ (៣០%) នឹងត្រូវទូទាត់នៅពេលបញ្ចប់សេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ដែលទទួលបានការឯកភាពពីក្រសួង ស.អ.យ. និងយូនីសេហ្វ ។
- ៣. ការទូទាត់ចុងក្រោយ (៤០%) នឹងត្រូវទូទាត់នៅពេលបញ្ចប់សេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ដែលទទួលបានការឯកភាពពីក្រសួង ស.អ.យ. និងយូនីសេហ្វ ។

១២. របៀបដាក់ពាក្យ

បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានបញ្ជូនទៅនាយកដ្ឋានផែនការ ស្ថិតិ និងសរុប ហើយចម្លងទៅយូនីសេហ្វតាមរយៈអ៊ីមែលដែលមានព័ត៌មាន/ឯកសារដូចខាងក្រោម ៖

- ប្រវត្តិរូបសង្ខេបនិងច្បាប់ថតចម្លងរបាយការណ៍វាយតម្លៃការអនុវត្តដែលពាក់ព័ន្ធចំនួនពីរបួឯកសារយោង ។
- ចំនួនទឹកប្រាក់សរុបដែលបានស្នើសុំដើម្បីអនុវត្តការងារខាងលើ ។
- បង្ហាញពីភាពទំនេររបស់អ្នកដើម្បីចាប់ផ្តើមកិច្ចការងារ
- ថ្ងៃទទួលពាក្យ ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ និងឈប់ទទួលពាក្យត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

សូមផ្ញើឯកសារទៅ ក្រសួង ស.អ.យ. ហើយចម្លងទៅអង្គការយូនីសេហ្វតាមរយៈ ៖

daratoeng@yahoo.com cc: pkhauv@unicef.org